



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ: ១១៣៣/០៤២៤/២០២៤ បច្ចេកទេស

ប្រកាស
ស្តីពី

ការដាក់ឱ្យអនុវត្តស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
សម្រាប់ការលាតត្រដាងព័ត៌មានបឋមភាព លេខ ១ ស្តីពីលក្ខខណ្ឌចាំបាច់ទូទៅសម្រាប់
ការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុទាក់ទងនឹងបឋមភាព
និងលេខ ២ ស្តីពីការលាតត្រដាងព័ត៌មានទាក់ទងនឹងលេខសម្គាល់

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាអធិបតេយ្យហិរញ្ញវត្ថុមិនមែនធនាគារ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/២០៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១១៦៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការកែសម្រួល និងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/ ១១២៤/១៤៧៧ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៤១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ



- បានឃើញអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញអនុក្រឹត្យលេខ ១០២ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ស្តីពីការដាក់ពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម
- យោងតាមការស្នើរបស់និយ័តករគណនេយ្យនិងសវនកម្ម

សម្រេច

ប្រការ១ .-

ត្រូវបានដាក់ឱ្យអនុវត្តស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់ការលាតត្រដាងព័ត៌មានចីរភាព លេខ ១ ស្តីពីលក្ខខណ្ឌចាំបាច់ទូទៅសម្រាប់ការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុទាក់ទងនឹងចីរភាព និង លេខ២ ស្តីពីការលាតត្រដាងព័ត៌មានទាក់ទងនឹងអាកាសធាតុ ដែលអនុវត្តតាមទាំងស្រុងនូវរាល់ស្តង់ដារអន្តរជាតិដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារចីរភាពអន្តរជាតិ ដោយរាប់បញ្ចូលទាំងការបកស្រាយ និងការធ្វើបច្ចុប្បន្នកម្មស្តង់ដានីមួយៗជាប្រចាំ។

ប្រការ២ .-

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដែលបានចុះបញ្ជីនៅលើទីផ្សារគោល ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងសហគ្រាសដែលជាប់កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ដែលអនុវត្តតាមស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ប្រការ៣ .-

សហគ្រាសដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ ត្រូវអនុវត្តស្តង់ដារដូចមានចែងក្នុងប្រការ១ នៃប្រកាសនេះ តាមលក្ខខណ្ឌ និងពេលវេលាដូចខាងក្រោម៖

- ការអនុវត្តឆ្នាំដំបូង ចាប់ពីការិយបរិច្ឆេទគណនេយ្យ ២០៣០ ដល់ ២០៣១ ដោយមានការអនុគ្រោះអន្តរកាល
- ការអនុវត្តពេញលេញ ចាប់ពីការិយបរិច្ឆេទគណនេយ្យ ២០៣២ ដល់ ២០៣៤ ដោយមានការលើកលែងការរាយការណ៍ព័ត៌មានអំពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ វិសាលភាពទី៣
- ការអនុវត្តពេញលេញ ចាប់ពីការិយបរិច្ឆេទគណនេយ្យ ២០៣៥ តទៅ ដោយមានការរាយការណ៍ព័ត៌មានអំពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ វិសាលភាពទី៣។

យន្តការសមាមាត្រ ព្រមទាំងក្របខណ្ឌពេលវេលានៃការអនុវត្ត និងការអនុគ្រោះអន្តរកាលដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើនេះ មានកំណត់ក្នុងតារាង «ក» តារាង «ខ» និង តារាង «គ» ដែលជាឧបសម្ព័ន្ធនៃប្រកាសនេះ។

សហគ្រាសអាចអនុវត្តស្តង់ដារដែលត្រូវបានដាក់ឱ្យអនុវត្តដូចមានចែងក្នុងប្រការ១ នៃប្រកាសនេះ មុនកាលកំណត់បាន។

ប្រការ៤ .-

និយ័តករគណនេយ្យនិងសវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អាចចេញគោលការណ៍ណែនាំស្តីពីការអនុវត្តស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់ការលាតត្រដាងព័ត៌មានចីរភាព



ដូចមានចែងក្នុងប្រការ១ នៃប្រកាសនេះ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសពាក់ព័ន្ធស្តង់ដានេះ ដល់សហគ្រាស និងគូអង្គពាក់ព័ន្ធ តាមការចាំបាច់។

ប្រការ៥ .-

ក្រសួង ស្ថាប័ន ឬ អង្គភាពពាក់ព័ន្ធ អាចដាក់ចេញបទប្បញ្ញត្តិនានា សម្រាប់សហគ្រាសដែលស្ថិតក្រោម ដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការអនុវត្តស្តង់ដារដូចមានចែងក្នុងប្រការ១ នៃប្រកាសនេះ។

ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសហគ្រាសដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ ត្រូវពិនិត្យ លទ្ធភាពក្នុងការរៀបចំផែនការសកម្មភាពដើម្បីគាំទ្រការអនុវត្តស្តង់ដារដូចមានចែងក្នុងប្រការ១ នៃប្រកាសនេះ ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន ស្របតាមផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តស្តង់ដារការលាតត្រដាងព័ត៌មានចីរភាព នៅកម្ពុជា។

ប្រការ៦ .-

សហគ្រាសដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ ត្រូវដាក់របាយការណ៍ចីរភាពឱ្យរងសវនកម្មដោយ អ្នកផ្តល់ការអះអាងពីខាងក្រៅ ចាប់ពីការិយបរិច្ឆេទគណនេយ្យ ២០៣៤ តទៅ។ ការធ្វើសវនកម្មលើរបាយការណ៍ ចីរភាព ត្រូវអនុលោមតាមស្តង់ដារការអះអាងចីរភាពអន្តរជាតិ ដែលចេញផ្សាយដោយ ក្រុមប្រឹក្សាស្តង់ដារសវនកម្ម និងការអះអាងអន្តរជាតិ។

ប្រការ៧ .-

ការមិនអនុលោមតាមបទប្បញ្ញត្តិនៃប្រកាសនេះ ត្រូវទទួលរងការផាកពិន័យអនុលោមតាមច្បាប់ និង/ឬ លិខិតបទដ្ឋានគតិយុត្តជាធរមាន។

ប្រការ៨ .-

អគ្គលេខាធិការ អគ្គនាយកនៃនិយ័តករ និងប្រធានអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែន ធនាគារ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

ថ្ងៃចុះហត្ថលេខានិងត្រួតពិនិត្យ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២៦

**ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ**



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ធនាគារជាតិនៃកម្ពុជា
 - ខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី
“ដើម្បីជូនជ្រាប”
 - គ្រប់អង្គភាព និងសមាសភាពក្រុមប្រឹក្សានៃ អ.ស.ហ.
 - ដូចប្រការ៨
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

Handwritten signature or mark.

ឧបសម្ព័ន្ធ

នៃប្រកាសលេខ ៧៣៣ ស.ប.រ. ព្រ.ន.ស. ចុះថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២៦ ស្តីពីការដាក់ឱ្យ
អនុវត្តស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់ការលាតត្រដាង
ព័ត៌មានបរិភោគ លេខ ១ ស្តីពីលក្ខខណ្ឌចាំបាច់ទូទៅសម្រាប់ការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុ
ទាក់ទងនឹងបរិភោគ និងលេខ ២ ស្តីពីការលាតត្រដាងព័ត៌មានទាក់ទងនឹងអាកាសធាតុ

តារាង «ក»៖ យន្តការសមាមាត្រ

លេខ	លក្ខខណ្ឌចាំបាច់នៃការលាតត្រដាងនៃស្តង់ដារ CIFRS S1 និង CIFRS S2	ព័ត៌មានដែលបានប្រើគឺមានកំណត់ត្រីមអ្វីដែលសមហេតុផល, អាចគាំទ្របាន និងមានស្រាប់ ដោយពុំមានការបំណាយច្រើនលើសលប់	វិធីសាស្ត្រគុណភាពត្រូវបានអនុញ្ញាតប្រសិនបើសហគ្រាសខ្វះជំនាញ, សមត្ថភាព ឬ ធនធាន
១	ការកំណត់ផលប៉ះពាល់ហិរញ្ញវត្ថុដែលបានព្យាករណ៍ទុក	អនុញ្ញាត	អនុញ្ញាត
២	ការវិភាគសេណាវីយ៉ូទាក់ទងនឹងអាកាសធាតុ	អនុញ្ញាត	អនុញ្ញាត
៣	ការវាស់វែងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងវិសាលភាពទី៣	អនុញ្ញាត	
៤	ការកំណត់អត្តសញ្ញាណហានិភ័យ និងកាលានុវត្តភាព	អនុញ្ញាត	
៥	ការកំណត់អំពីវិសាលភាពនៃខ្សែសង្វាក់តម្លៃ	អនុញ្ញាត	
៦	ការគណនាខ្នាតរង្វាស់ក្នុងប្រភេទឆ្លងឧស្សាហកម្មមួយចំនួន	អនុញ្ញាត	

តារាង «ខ»៖ ក្របខណ្ឌពេលវេលានៃការអនុវត្ត^(១)

សហគ្រាសរាយការណ៍ដែលត្រូវអនុវត្ត	២០៣០	២០៣១	២០៣២ ^(២)	២០៣៣ ^(២)	២០៣៤ ^(២)	២០៣៥
ក្រុមទី១៖ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដែលបានចុះបញ្ជីនៅលើទីផ្សារគោល	ធ្វើដំបូងនៃការអនុវត្តស្តង់ដារ CIFRS S1 និង CIFRS S2 ដោយមានការអនុគ្រោះអន្តរកាល		ការអនុវត្តពេញលេញនៃស្តង់ដារ CIFRS S1 និង CIFRS S2		ការអនុវត្តពេញលេញនៃស្តង់ដារ CIFRS S1 និង CIFRS S2 ដោយមានការអះអាងពីខាងក្រៅ	
ក្រុមទី២៖ ធនាគារពាណិជ្ជ, ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ	ធ្វើដំបូងនៃការអនុវត្តស្តង់ដារ CIFRS S1 និង CIFRS S2 ដោយមានការអនុគ្រោះអន្តរកាល		ការអនុវត្តពេញលេញនៃស្តង់ដារ CIFRS S1 និង CIFRS S2		ការអនុវត្តពេញលេញនៃស្តង់ដារ CIFRS S1 និង CIFRS S2 ដោយមានការអះអាងពីខាងក្រៅ	
ក្រុមទី៣៖ សហគ្រាសដែលជាប់កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឱ្យរងសវនកម្មឯករាជ្យ ដែលអនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា	ធ្វើដំបូងនៃការអនុវត្តស្តង់ដារ CIFRS S1 និង CIFRS S2 ដោយមានការអនុគ្រោះអន្តរកាល		ការអនុវត្តពេញលេញនៃស្តង់ដារ CIFRS S1 និង CIFRS S2		ការអនុវត្តពេញលេញនៃស្តង់ដារ CIFRS S1 និង CIFRS S2 ដោយមានការអះអាងពីខាងក្រៅ	

តារាង «គ»៖ ការអនុគ្រោះអន្តរកាល

ល.រ.	ការអនុគ្រោះអន្តរកាល
១	ការរាយការណ៍ទាក់ទងនឹងអាកាសធាតុជាលើកដំបូង៖ សហគ្រាសដែលត្រូវអនុវត្ត ត្រូវបានអនុញ្ញាតឱ្យលាតត្រដាងព័ត៌មានអំពីហានិភ័យនិងកាលានុវត្តភាពទាក់ទងនឹងអាកាសធាតុតែប៉ុណ្ណោះ (អនុលោមតាមស្តង់ដារ CIFRS S2) ហើយបន្ទាប់មកអនុវត្តលក្ខខណ្ឌចាំបាច់នៃស្តង់ដារ CIFRS S1 តែក្នុងវិសាលភាពដែលលក្ខខណ្ឌចាំបាច់ទាំងនោះ ជាប់ពាក់ព័ន្ធនឹងការលាតត្រដាងព័ត៌មានអំពីហានិភ័យ និងកាលានុវត្តភាពទាក់ទងនឹងអាកាសធាតុ។
២	ពេលវេលានៃការរាយការណ៍៖ សហគ្រាសដែលត្រូវអនុវត្ត ត្រូវបានអនុញ្ញាតឱ្យរាយការណ៍អំពីការលាតត្រដាងហិរញ្ញវត្ថុទាក់ទងនឹងចីរភាពប្រចាំឆ្នាំរបស់ខ្លួន បន្ទាប់ពីសហគ្រាសបានបោះផ្សាយរបាយការណ៍ហិរញ្ញវត្ថុពាក់ព័ន្ធរបស់ខ្លួនរួច ស្របពេលជាមួយគ្នានឹងរបាយការណ៍ហិរញ្ញវត្ថុពាក់កណ្តាលឆ្នាំរបស់ខ្លួន។
៣	ការលាតត្រដាងព័ត៌មានប្រៀបធៀប៖ សហគ្រាសដែលត្រូវអនុវត្ត មិនត្រូវបានតម្រូវឱ្យលាតត្រដាងព័ត៌មានប្រៀបធៀបអំពីហានិភ័យនិងកាលានុវត្តភាពទាក់ទងនឹងចីរភាពរបស់ខ្លួននៅក្នុងការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំដំបូង បន្ទាប់ពីរយៈពេលអនុគ្រោះបានបញ្ចប់ ជាជាងហានិភ័យនិងកាលានុវត្តភាពទាក់ទងនឹងអាកាសធាតុ។
៤	ពិធីសារឧស្ស័នផ្ទះកញ្ចក់៖ សហគ្រាសដែលត្រូវអនុវត្ត ត្រូវបានអនុញ្ញាតក្នុងការមិនប្រើប្រាស់ពិធីសារឧស្ស័នផ្ទះកញ្ចក់ លុះត្រាតែសហគ្រាសនោះត្រូវបានតម្រូវដោយបទប្បញ្ញត្តិណាមួយឱ្យប្រើប្រាស់វិធីសាស្ត្រវាស់វែងផ្សេងៗ។
៥	ការបញ្ចេញឧស្ស័នផ្ទះកញ្ចក់ ក្នុងវិសាលភាពទី៣៖ សហគ្រាសដែលត្រូវអនុវត្ត ត្រូវបានអនុញ្ញាតក្នុងការមិនលាតត្រដាងអំពីការបញ្ចេញឧស្ស័នផ្ទះកញ្ចក់វិសាលភាពទី៣ លើកលែងតែសម្រាប់ប្រភេទដែលបានតម្រូវរួចដោយនិយ័តករពាក់ព័ន្ធរបស់សហគ្រាសខ្លួន។

កំណត់សម្គាល់៖

- (១) ក្របខណ្ឌពេលវេលានៃការអនុវត្ត ចូលជាធរមានសម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំដែលចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០xx (ឧទាហរណ៍ ឆ្នាំ២០៣០ សំដៅដល់របាយការណ៍ប្រចាំឆ្នាំដែលគ្របដណ្តប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០)។
- (២) សហគ្រាសបានទទួលការអនុគ្រោះអន្តរកាលបន្ថែម តាមរយៈការលើកលែងការលាតត្រដាងព័ត៌មានអំពីការបញ្ចេញឧស្ស័នផ្ទះកញ្ចក់ក្នុងវិសាលភាពទី៣ សម្រាប់ការិយបរិច្ឆេទគណនេយ្យ ២០៣២ ដល់ ២០៣៤។ ដោយឡែកការលាតត្រដាងព័ត៌មានពេញលេញ នឹងត្រូវអនុវត្តចាប់ពីការិយបរិច្ឆេទគណនេយ្យ ២០៣៥ តទៅ។ 